



របាយការណ៍ឆ្នាំ២០១១



គណៈស្របកម្មដំបូង

ខែធ្នូ ឆ្នាំ២០១១

ខ្លឹមសារ

សារពីប្រធាន	២
I សម្ព័ន្ធផលការងារ	៣-១០
II ផែនការអនាគត	១០
III សង្ខេបហិរញ្ញវត្ថុ	១០
IV សមាសភាពការិយាល័យ	១១

សារពីប្រធាន



ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជម្រាបនូវរបាយការណ៍សកម្មភាពឆ្នាំ២០១១ របស់គណៈឆ្លងកម្ពុជា(គ.ឆ.ក)។ របាយការណ៍សកម្មភាពនេះផ្តល់នូវសេចក្តីសង្ខេបពីសកម្មភាពរបស់គណៈឆ្លងកម្ពុជា។ គណៈឆ្លងកម្ពុជាបានត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៦/៣៨៩នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៦។ ព្រះរាជក្រឹត្យបានកំណត់គោលបំណងនិងតួនាទីរបស់គ.ឆ.កដូចតទៅ៖

- ១) ការពារស្ត្រី ទារក និងសាធារណៈជន ដោយធានាថាឆ្លងមានសមត្ថភាពនិងគណនេយ្យភាពចំពោះការអនុវត្តន៍របស់គេ និង គោរពតាម ក្រមសីលធម៌ឆ្លងនិងសមត្ថភាពជំនាញសារវន្តនៃការអនុវត្តជាមូលដ្ឋានរបស់ឆ្លង។
- ២) បង្កើតក្រុមប្រឹក្សាគណៈឆ្លងខេត្ត-រាជធានី (ក.ឆ.ខ) ដើម្បីចុះឈ្មោះឆ្លងដែលបំរើការងារក្នុងខេត្តទាំងអស់។
- ៣) បង្កើតស្តង់ដារសម្រាប់ការអប់រំឆ្លង និងវិសាលភាពក្នុងការអនុវត្តន៍របស់ឆ្លង។
- ៤) បង្កើតក្រុមប្រឹក្សាគណៈឆ្លងភូមិភាគ (ក.ឆ.ភ) ដែលមានតួនាទីក្នុងការស៊ើបអង្កេត និងដោះស្រាយពាក្យបណ្តឹងក្នុងការអនុវត្តរបស់ឆ្លង និង ការដាក់វិន័យ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ សមាជិកឆ្លងចំនួន៣២រូបត្រូវបានទទួលស្គាល់ដោយប្រកាសលេខ១០៤៧ សខលរបស់ក្រសួងសុខាភិបាល និង បានទទួលស្គាល់សមាសភាពការិយាល័យក.ឆ.ជចំនួន៧រូប។ គ.ឆ.កត្រូវដោះស្រាយបញ្ហាវិជ្ជាជីវៈឆ្លងគឺការមិនទាន់មានស្តង់ដារនៃការអនុវត្តរបស់ឆ្លង និង ក្រមសីលធម៌ឆ្លង។ ការមិន មានស្តង់ដារនេះធ្វើឲ្យឆ្លងទទួលបានការអប់រំនិងអនុវត្តនៅកំរិតខុសៗគ្នា។ ដូច្នេះ វិធីក្នុង ការវាយតម្លៃសមត្ថភាពឆ្លងនៅទូទាំងប្រទេស នៅមិនទាន់មាននៅឡើយ។ បញ្ហាប្រឈមរបស់ យើង គឺត្រូវស្វែងរកធនធានហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីពន្លឿន ការងារនេះ។ នៅថ្នាក់ជាតិ យើងបានកំពុងបង្កើតគោលនយោបាយ និង នីតិវិធី ដើម្បីដោះស្រាយការអនុវត្តមិនសមស្របរបស់ឆ្លង ហើយពេលឆាប់ៗនេះយើងនឹងរៀបចំស្តង់ដារសម្រាប់ការអប់រំរបស់ឆ្លង។ គ .ឆ.កប្តេជ្ញាសហការណ៍ជាមួយក្រសួងសុខាភិបាលដើម្បីសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយមរណៈ

ភាពរបស់មាតានិងទារកបន្ថែមទៀតនិងធ្វើឲ្យប្រសើរឡើងដល់សុខភាពមាតានិងទារក។
ឆ្លើយតបនឹងគោលបំណងនេះ ខ្ញុំ សូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងសុខា
ភិបាល មូលនិធិសហប្រជាជាតិដើម្បីប្រជាជន អង្គការអ្នកស្ម័គ្រចិត្តបំរើការងារនៅបរទេស
អង្គការសុខភាពពិភពលោកដែលជួយឲ្យគ.ឆ.កអាចអនុវត្តសកម្មភាពបាន និង សូមអំពាវ
នាវឲ្យមានការគាំទ្របន្តដើម្បីឲ្យគ.ឆ.កក្លាយជាអង្គការមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង
ឆ្លុបដើម្បីឲ្យការផ្តល់សេវាឆ្លុបបានល្អប្រសើរទូទាំងប្រទេស។

លោកស្រី អ៊ុន វណ្ណា
ប្រធានក្រុមប្រឹក្សាគណៈឆ្លុបជាតិ

I. សមិទ្ធផលការងារ

ក្នុងឆ្នាំ២០១១ គ.ឆ.កសម្រេចបាននូវការងារដែលគួរឲ្យកត់សំគាល់ដូចតទៅ៖

១- ប្រជុំសមាជិកការិយាល័យគ.ឆ.២

កិច្ចប្រជុំសមាជិកការិយាល័យចំនួន៧រូបព្រមទាំងទីប្រឹក្សាអង្គការVSO និងជំនួយ
ការកម្មវិធីUNFPA បានរៀបចំឡើងរៀងរាល់ខែនិងជាទៀងទាត់ដើម្បីពិភាក្សាពីការងារ
របស់គ.ឆ.ក ដើម្បីដំណើរការការងារប្រចាំថ្ងៃ និង ការអនុវត្តផែនការយុទ្ធសាស្ត្រ
របស់គ.ឆ.កតាមរយៈការបង្កើតផែនការប្រតិបត្តិប្រចាំឆ្នាំ។ ជាលទ្ធផល យើងសម្រេច
បានលើការងារមួយចំនួនដូចជា៖

- ១) កែតម្រូវពាក្យសុំចុះឈ្មោះ និង រៀបចំលក្ខខណ្ឌចុះឈ្មោះ
- ២) បោះពុម្ព និង ផ្សព្វផ្សាយសារព័ត៌មានគ.ឆ.កឆ្នាំ២០១០
- ៣) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសមត្ថភាពជំនាញឆ្លុប
- ៤) រៀបចំគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ថវិកា និងគំរូរបាយការណ៍សម្រាប់គ.ឆ.ខ
ដើម្បីធានាអភិបាលកិច្ចល្អ និង ស្មោះត្រង់
- ៥) ឯកភាពលើផែនការប្រតិបត្តិឆ្នាំ២០១២
- ៦) រៀបចំកិច្ចប្រជុំជាមួយអង្គការដៃគូអន្តរជាតិដើម្បីផ្សព្វផ្សាយពីការរីកចំរើនរបស់គ.ឆ.ក
- ៧) រៀបចំពង្រាងគោលនយោបាយស្តីពីការបែងចែកតួនាទីនិងការទទួលខុសត្រូវរបស់
គ.ឆ.ក។

២- ការប្រកាសទទួលស្គាល់សមាសភាពក.ឆ.ខនិងក.ឆ.ភ



អនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើតគ.ឆ.ភ ក.ឆ.ជត្រូវរៀបចំឲ្យមានក.ឆ.ភ និងក.ឆ.ខ។ ក.ឆ.ភគឺទទួលខុសត្រូវលើការស៊ើបអង្កេតពាក្យបណ្តឹង និង បញ្ហាដាក់វិន័យ រីឯក.ឆ.ខទទួលខុសត្រូវលើការចុះឈ្មោះឆ្លប។ ដើម្បីបង្កើតក.ឆ.ភ និងក.ឆ.ខ ក.ឆ.ជបាន

ស្នើសុំទៅមន្ទីរសុខាភិបាលខេត្ត-រាជធានីដើម្បីចាត់តាំងឆ្លបដើម្បីធ្វើជាសមាជិករបស់ក.ឆ.ភ និងក.ឆ.ខដែលអ្នកទាំងនោះមកពីមន្ទីរសុខាភិបាលខេត្ត-រាជធានី ស្រុកប្រតិបត្តិមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព។ ជាលទ្ធផល ក.ឆ.ជបានប្រកាសទទួលស្គាល់សមាសភាពក.ឆ.ខបានចំនួន២៤ខេត្ត និង ក.ឆ.ភចំនួន៥ភូមិភាគ និង អង្គភាពថ្នាក់កណ្តាលមានក្រុមប្រឹក្សាគណៈឆ្លបមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកាល់ម៉ែត និង មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។

៣- ការចុះឈ្មោះឆ្លបសមាជិក

ក.ឆ.ខទទួលខុសត្រូវលើការចុះឈ្មោះឆ្លបទាំងអស់នៅក្នុងខេត្តទាំងផ្នែកឯកជននិងសាធារណៈ ហើយឆ្លបដែលផ្លាស់ទីកន្លែង ឆ្លបត្រូវចុះឈ្មោះឡើងវិញជាមួយខេត្តថ្មីនោះ។ បច្ចុប្បន្ន ឆ្លប មានឯកសារតិចតួចទាក់ទងនឹងការណែនាំស្តីពីវិជ្ជាជីវៈឆ្លប និងកាតព្វកិច្ចទាក់ទងនឹងការចុះឈ្មោះ។ ដូច្នេះ ក.ឆ.ជកំពុងរៀបចំកូនសៀវភៅឆ្លបដែលវាបញ្ចូលនូវក្រមសីលធម៌ឆ្លប សមត្ថភាពជំនាញសារវន្តនៃការអនុវត្តជាមូលដ្ឋានរបស់ឆ្លប ស្តង់ដារនិងវិសាលភាពនៃការអនុវត្តរបស់ឆ្លប និង តួនាទីរបស់គ.ឆ.ភដើម្បីជូនដំណឹងដល់ឆ្លបចុះឈ្មោះទាំងអស់ពីការទទួលខុសត្រូវរបស់ពួកគេ។ ក្នុងពេលទន្ទឹមគ្នានេះដែរ ក.ឆ.ខបានអនុវត្តន៍ការងារនិងទទួលបានការរីកចម្រើនក្នុងការចុះឈ្មោះសមាជិក ហើយមក ទល់បច្ចុប្បន្នមានឆ្លបចំនួន ២,១៦០រូប បានកំពុងចុះឈ្មោះនៅទូទាំងប្រទេស ។

៤- ក្រមសីលធម៌ឆ្លប

ក្រុមសីលធម៌ឆ្នុបគឺជាឯកសារដែលមានសារៈសំខាន់បំផុតក្នុងការជួយកែលម្អ នូវបញ្ហា ឥរិយាបថមិនសមរម្យរបស់ឆ្នុប និង ណែនាំ ដល់ឆ្នុបឲ្យអនុវត្តការងារវិជ្ជាជីវៈមានសីលធម៌ល្អ និង គោរពដល់ស្ត្រី និងគ្រួសាររបស់គាត់ ព្រមទាំងសហគមន៍។ ដូចមានចែង ក្នុងមាត្រា៣នៃព្រះរាជក្រឹត្យ គ .ន.កទទួលខុសត្រូវលើការរៀបចំក្រុមសីលធម៌ឆ្នុប។ បន្ទាប់ការប្រជុំជាច្រើនដងក្នុងឆ្នាំ២០១០ កិច្ចប្រជុំចុងក្រោយបានរៀបចំនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១១ និងមានអ្នកចូលរួមចំនួន២៣រូបដែលជាថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល និង មន្ទីរពេទ្យជាតិដើម្បីបញ្ចប់សេចក្តីព្រាងក្រុមសីលធម៌។ ក្រុមសីលធម៌មាន៦ជំពូក និង ៤៦មាត្រា និងកំពុង រៀបចំដាក់ស្នើទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។



៥- សមត្ថភាពជំនាញសារវន្តនៃការអនុវត្តជាមូលដ្ឋានរបស់ឆ្នុប



ដើម្បីបញ្ចប់សមត្ថភាពជំនាញរបស់ឆ្នុប ក.ន.ជបានរៀបចំសិក្ខាសាលាចុងក្រោយនៅថ្ងៃទី៦ខែឧសភា ឆ្នាំ ២០១១នៅទីស្តីការក្រសួងសុខាភិបាល ដោយមានឆ្នុបចូលរួមចំនួន២៦រូបមកពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ អង្គការ ដៃគូអភិវឌ្ឍផ្នែកសុខភាពមាតានិងទារក សមាគមឆ្នុប និង មន្ទីរពេទ្យជាតិ។ សិក្ខាសាលាពិគ្រោះយោបល់លើបញ្ហាទាក់ទងនឹងការបែងចែកសមត្ថភាពជំនាញមូលដ្ឋាននិងបន្ថែម ការពិនិត្យ មើលជាទូទៅ និងធ្វើ បច្ចុប្បន្នភាពជាមួយសមត្ថភាពជំនាញសារវន្តនៃការអនុវត្តជាមូលដ្ឋានរបស់ឆ្នុបឆ្នាំ២០១០របស់សហព័ន្ធជ្នុបអន្តរជាតិ (ICM) មតិយោបល់ពីទីប្រឹក្សាអន្តរជាតិនិងអង្គការដៃគូអភិវឌ្ឍសុខាភិបាលត្រូវបានពិចារណា ហើយខ្លឹមសារមិនបានឯកភាពកាលពីសិក្ខាសាលាលើកមុនត្រូវបានពិភាក្សានិងអនុម័ត។សិក្ខាសាលាដំណើរការជាពីរដំណាក់កាល៖

១) វេនព្រឹកពិភាក្សាជាក្រុមដើម្បីធ្វើបច្ចុប្បន្នភាពសមត្ថភាពជំនាញផ្នែកលើសមត្ថភាព
ជំនាញរបស់ ICM និង

២) វេនរសៀលពិភាក្សាជាក្រុមពីមតិយោបល់និងអនុម័តលើខ្លឹមសារដែលមិនបានឯកភាព
។ ចុងបញ្ចប់ ខ្លឹមសារនីមួយៗត្រូវបានឯកភាពនិង បែងចែកសមត្ថភាពជំនាញជាមូលដ្ឋាន
និងបន្ថែម។ ក.ឆ.ជកំពុងរៀបចំដាក់សមត្ថភាពជំនាញសារវន្តនៃការអនុវត្តជាមូលដ្ឋាន
របស់រដ្ឋបាលនេះជូនក្រសួងសុខាភិបាលដើម្បីធ្វើការអនុម័ត។

**៦- កិច្ចប្រជុំគ.ឆ.កជាមួយអង្គការដែលគូ
អភិវឌ្ឍន៍អន្តរជាតិ**

កិច្ចប្រជុំបានរៀបចំឡើងនៅថ្ងៃទី១៤ ខែ
តុលា ឆ្នាំ ២០១១ នៅការិយាល័យក.ឆ.ជ។ គោល
បំណងនៃកិច្ចប្រជុំ៖



ទី១ ផ្សព្វផ្សាយពីតួនាទីរបស់គ.ឆ.កក្នុងការ
លើកកម្ពស់ស្តង់ដារនៃការថែទាំមាតានិងទារកនៅកម្ពុជា។

ទី២ ស្វែងរកជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសបន្ថែមទៀតដើម្បីពន្លឿនការងាររបស់
គ.ឆ.កក្នុងការគ្រប់គ្រងវិជ្ជាជីវៈរដ្ឋបាល។ កិច្ចប្រជុំចូលរួមដោយអង្គការដែលគូអភិវឌ្ឍន៍ចំនួន៥រូម
មាន៖ USAID AUSAID GIZ UNFPA និង WHO។ ការបង្ហាញរបស់សមាជិកក.ឆ.ជ
ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និង មានសំណួរជាច្រើនទាក់ទងនឹងគ.ឆ.ករួមមាន
តើគ.ឆ.កអនុវត្តការងារក្នុងការការពារសាធារណៈជនយ៉ាងដូចម្តេចជាមួយនឹងធនធានមាន
កម្រិតរបស់ខ្លួន? ។ ជាលទ្ធផលនៃកិច្ចប្រជុំ អង្គការ ដែលគូអភិវឌ្ឍន៍ទាំងអស់មានការចាប់
អារម្មណ៍ធ្វើការងារជាមួយគ.ឆ.កដើម្បីធ្វើឲ្យគ.ឆ.កក្លាយជាស្ថាប័នគ្រប់គ្រងរដ្ឋបាលយ៉ាងមាន
ប្រសិទ្ធភាព។

៧- ទីប្រឹក្សាអន្តរការ VSO



ក្នុងឆ្នាំ២០១១ គ.ជបានស្នើសុំជំនួយបច្ចេកទេសពីអង្គការ VSO ដើម្បីគាំទ្រនិងផ្តល់យោបល់ដល់គ.ជក្នុងការរៀបចំ និងកសាងសមត្ថភាពរបស់គ.ជ និងសមាជិក។ Dr. Kathryn Hinchliff ទីប្រឹក្សាកសាងសមត្ថភាពស្ថាប័នចាប់ផ្តើមការងារជាមួយគ.ជចាប់តាំងពីខែកក្កដា និងបញ្ចប់ដំហានទី១នៅខែធ្នូ។ លោកស្រីបានផ្តល់ការគាំទ្របច្ចេកទេស និង យោបល់ លើការរៀបចំឯកសារដូចជា៖ ទី ១ គោលនយោបាយ និងនីតិវិធីលើបញ្ហាបណ្តឹងនិងវិន័យ ទី ២ ឯកសារបណ្តុះបណ្តាលក្នុងការដោះស្រាយបណ្តឹងនិងវិន័យ ទី៣ សៀវភៅឆ្លុប ទី៤ សំណើសុំជំនួយពីអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ ទី៥ រចនាសម្ព័ន្ធ ការបែងចែកមុខងារនិងការទទួលខុសត្រូវរបស់គ.ជ ទី៦ ខ្លឹមសារ និង ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ និង ទី៧ លក្ខខណ្ឌនៃការចុះឈ្មោះ។

៨- ការចូលរួមសមាជសហព័ន្ធរដ្ឋមន្ត្រីអន្តរជាតិ (ICM) លើកទី២៩

ដោយមានការឧបត្ថម្ភពីអង្គការសុខាភិបាលពិភពលោក និង មូលនិធិសហប្រជាជាតិដើម្បីប្រជាជនលោកស្រីអ៊ីង រ៉ាដា ប្រធានគ.ជ និង លោកងួន ប្រុស ជំនួយការកម្មវិធីរបស់គ.ជបានចូលរួមសមាជICM លើកទី២៩ ពីថ្ងៃទី១៩-២៣ ខែមិថុនា ឆ្នាំ ២០១១ ក្នុងទីក្រុងDurban ប្រទេសអាហ្វ្រិកខាងត្បូង ដែលមាន ឆ្លុបចូលរួមជាង៣,០០០នាក់ពីប្រទេសជាង១០០ទូទាំងពិភពលោក។ សមាជមានចំណងជើង “ឆ្លុបដោះស្រាយបញ្ហា៥យ៉ាង៖ សកលភារូបនីយកម្ម ស្តាប់ស្ត្រី និងដៃគូរបស់គាត់ ការថែទាំពេញលេញ ការពង្រឹងឆ្លុបនិងវិជ្ជាជីវៈឆ្លុប វប្បធម៌ សង្គម និង ប្រពៃណី ” ។ សមាជផ្តល់ ឱកាសដល់តំណាងគ.ជកន្លះចំណេះដឹងពីគណៈរដ្ឋមន្ត្រីនិងសមាគមឆ្លុបបរទេសជុំវិញពិភពលោក។ របាយការណ៍ស្ថានភាពឆ្លុបពិភពលោករៀបចំដោយUNFPA ត្រូវបានបង្ហាញនៅពេលនោះដែរ។ លោកស្រីប្រធានគ.ជបានយល់ដឹងពីដំណើរការដែលស្តង់ដារសកលនៃបទបញ្ជា



គ្រូបរបស់ICMត្រូវបានរៀបចំនិងសារៈសំខាន់របស់វាសម្រាប់ភាពប្រសើរឡើងនៃសេវាគ្រូប ក្នុងប្រទេសកម្ពុជា។ សមាជិកជា ឱកាសក្នុងការកសាងដៃគូជាមួយគណៈគ្រូប និង សមាគមគ្រូបបរទេស ICM ទីភ្នាក់ងាររបស់អង្គសហប្រជាជាតិ អង្គការអន្តរជាតិ ។ អង្គការដៃគូអន្តរជាតិទាំងអស់បានប្រកាសនូវការប្តេជ្ញាចិត្តក្នុងការសហការជាមួយ ICM ដើម្បីកាត់បន្ថយមរណៈភាពមាតា។ UNFPA WHO ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែដ (SIDA) និង សហព័ន្ធ អន្តរជាតិសម្រាប់សម្ព័ន្ធ និងពេទ្យស្ត្រី (FIGO) បានសន្យាក្នុងការ គាំទ្រការអនុវត្តស្តង់ដារជាសកលនៃបទបញ្ជានិងការអប់រំគ្រូបរបស់ ICM ជាយុទ្ធសាស្ត្រ ស្នូលក្នុងការដោះស្រាយបញ្ហាមរណៈភាពមាតាក្នុងសកលលោក។

៩- សមាជប្រចាំឆ្នាំ



សមាជប្រចាំឆ្នាំ២០១១របស់គ.គ.កត្រូវ បានរៀបចំឡើងនៅថ្ងៃទី ៣-៤ ខែវិច្ឆិកា ក្នុង ក្រុងកំពង់ចាមដែលមានសមាជិកចូលរួមចំនួន ៤៤រូបមកពីក.គ.ជ ២៤ក.គ.ខ និង ៤ក.គ.កក្នុង គោលបំណងដូចតទៅ៖

ទី១ ចែករំលែកព័ត៌មានលើការរីកចម្រើន និង ការងារសម្រេចបានក្នុងឆ្នាំ២០១១ និង ផែនការ ការងារអនាគត។

ទី២ ចែករំលែកចំណេះដឹង និង បទពិសោធន៍ពីគ្នាទៅវិញទៅមកដើម្បីធ្វើឲ្យប្រសើរឡើង ដល់ការគ្រប់គ្រងគ្រូប។ កិច្ចប្រជុំបានធ្វើបច្ចុប្បន្នភាពដល់សមាជិកលើការងារចុះបញ្ជីគ្រូប សមាជិក ពិភាក្សា លើការងារអនាគតរួមមាន៖ការរៀបចំស្តង់ដារនៃការអប់រំ និងអនុវត្តន៍ របស់គ្រូប គោលនយោ បាយ និង នីតិវិធីសម្រាប់ដោះស្រាយបណ្តឹងនិងវិន័យ។ កិច្ចប្រជុំ បានលើកយកវិធីក្នុងការស៊ើបអង្កេតពាក្យបណ្តឹង និង ធ្វើសេចក្តីសម្រេចចិត្ត ដោយ យុត្តិធម៌ តាមរយៈការប្រើប្រាស់ រឿងជាក់ស្តែង និង ដើរតួ សំដែង។ សមាជិកក៏បាន ទទួលការណែនាំផងដែរលើការប្រើប្រាស់គោលការណ៍ណែនាំស្តីពីការប្រើប្រាស់ថវិកា និង បង្កើតផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០១២។ កិច្ចប្រជុំជាឱកាសក្នុងការដោះស្រាយ

ចំងល់និងបញ្ហារបស់ក.ឆ.ខនិងក.ឆ.ភ។ លទ្ធផល នៃកិច្ចប្រជុំ សមាជិកក .ឆ.ភ និង ក.ឆ.ខមានការយល់ដឹងយ៉ាងច្រើនបន្ថែមទៀតស្តីពីតួនាទីរបស់គ.ឆ.កក្នុងការការពារ សាធារណៈជនតាមរយៈបទបញ្ជា និង ពួកគេ បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការ រៀនសូត្រពីវិធីក្នុងការដោះស្រាយពាក្យបណ្តឹងនិងវិន័យ។

១០- សហការរៀបចំសន្និសីទជាតិគិលានុបដ្ឋាក និងឆ្លបលើកទី៥

សន្និសីទត្រូវបានរៀបចំរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៧ដើម្បីប្រមូលផ្តុំគិលានុ បដ្ឋាក-យិការ និងឆ្លប ទាំងអស់ក្នុងព្រះរាជា ណាចក្រកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងពីការអនុវត្ត។ ឆ្នាំនេះសន្និសីទ បានរៀបចំឡើងនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ ២០១១ដោយគណៈគិលានុបដ្ឋាកកម្ពុជា និង គណៈឆ្លបកម្ពុជាគាំទ្រដោយក្រសួងសុខាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ ដែលមាន គិលានុបដ្ឋាក និង ឆ្លបចូលរួមជាង២០០នាក់ក្រោមប្រធានបទ“ពង្រឹងគុណភាពនៃការថែទាំ របស់ឆ្លបនិងគិលានុបដ្ឋាកតាមរយៈការបណ្តុះបណ្តាល និងវិជ្ជាជីវៈនិយម”។សន្និសីទផ្តោត លើទី១ ការបង្ការការចំឡងរោគនៅក្នុងមន្ទីរពេទ្យ ទី ២ ពិធីសារថែទាំរបស់គិលានុបដ្ឋាក និងឆ្លប ទី៣ សុខភាពចំណីអាហារ ទី ៤ ការថែទាំសុខភាពសហគមន៍ ។ សន្និសីទបាន បញ្ចប់ដោយទទួលលទ្ធផលដូចតទៅ៖



- ១. ផ្តល់នូវរបកគំហើញថ្មីៗដែលគិលានុបដ្ឋាក-យិការ និងឆ្លបបានប្រឹងប្រែងក្នុង ពេលគន្លងមក
- ២. ផ្តល់នូវបទពិសោធន៍ ចំណេះដឹង ជំនាញ ថ្មីៗបន្ថែមទៀតដល់គិលានុបដ្ឋាក-យិកា និងឆ្លប
- ៣. ផ្តល់នូវចំណេះដឹងនិងបទពិសោធន៍សំខាន់ៗផ្សេងទៀតដូចជា បទដ្ឋានគតិយុទ្ធគិលានុ បដ្ឋាក ក្រមសីលធម៌ កំរងសមត្ថភាពរួមដែលគិលានុបដ្ឋាក-យិកា និងឆ្លបត្រូវប្រកាន់ ឲ្យបានខ្ជាប់ខ្ជួន

៤. ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសំណូមពរដល់ដៃគូអភិវឌ្ឍទាំងអស់ជួយគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេសដល់ គណៈគិលានុបដ្ឋាកកម្ពុជា និងគណៈគ្រូបកម្ពុជានៅឆ្នាំក្រោយទៀតដើម្បីលើកកម្ពស់គុណភាពនៃការថែទាំនៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

II. ផែនការអនាគត


ផែនការអនាគតរបស់យើងរួមមាន៖

- ទី១ ផ្តល់ជូនគ្រូបកសមាជិកនូវកូនសៀវភៅគ្រូប១ក្បាល។ កូនសៀវភៅនឹងរួមបញ្ចូលដូចជា៖ និយមន័យគ្រូប វិសាលភាពនៃការអនុវត្តរបស់គ្រូប ក្រមសីលធម៌ ស្តង់ដារនៃការអនុវត្តរបស់គ្រូប សមត្ថភាពជំនាញសារវន្តនៃការអនុវត្តជាមូលដ្ឋានរបស់គ្រូប និងតួនាទីរបស់គ.ឆ.ក។
- ទី២ បង្កើតប្រព័ន្ធស៊ើបអង្កេតពាក្យបណ្តឹងលើគ្រូប ការបើកសវនាការដែលមានតម្លាភាព បើកចំហរ និងយុត្តិធម៌ និង ដាក់វិន័យដោយអនុលោមតាមស្តង់ដារ និង គោលនយោបាយរបស់គ.ឆ.ក ផ្តល់ព័ត៌មានដល់ស្ត្រី សាធារណៈជន ថ្នាក់លើរបស់គ្រូប និងគ្រូបដែលត្រូវចូលក្នុងសវនាការ។
- ទី៣ រៀបចំគោលនយោបាយនិងគោលការណ៍ណែនាំស្តីពីពាក្យបណ្តឹងនិងវិន័យ។
- ទី៤ បង្កើនសមត្ថភាពរបស់គ.ឆ.កដើម្បីបង្កើតបទបញ្ជាគ្រូបក្នុងប្រទេសដោយជ្រើសរើសអ្នកកាន់បញ្ជី(Registrar) និងបុគ្គលិករដ្ឋាភិបាលដើម្បីពន្លឿនការងាររបស់គ.ឆ.ក។
- ទី៥ បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាមួយគណៈគ្រូបបរទេស។
- ទី៦ បំពាក់ទូរស័ព្ទជំនួយសម្រាប់សាធារណៈជន និង ថ្នាក់លើរបស់គ្រូប។
- ទី៧ បង្កើតDatabase ចុះបញ្ជី និង បង្កើតប្រព័ន្ធទំនាក់ទំនង និង បច្ចេកវិទ្យាជាមួយគ.ឆ.ក ក.ឆ.ខ និងសាធារណៈជន។

III. សង្ខេបហិរញ្ញវត្ថុ

មូលនិធិស្នូលទទួលបានពីថវិកាសមាជិកចុះឈ្មោះ និងពីអង្គការ UNFPA ជាមូលនិធិគន្លឹះដើម្បីគាំទ្រដល់ការដំណើរការរបស់គ.ឆ.ក។ មូលនិធិផ្សេងទៀតដែលបញ្ចូលក្នុង

ឆ្នាំ២០១១បានមកពីអង្គការ WHO ក្នុងការគាំទ្រប្រធានក.ឆ.ជ ចូលរួមសមាជរបស់ ICM ។ ថវិកាសមាជិកចុះឈ្មោះបានបែងចែកចំនួន៣០%សម្រាប់ក.ឆ.ជ ២០%សម្រាប់ក.ឆ.ភ និង៥០%សម្រាប់ក.ឆ.ខសម្រាប់ដំណើរការរដ្ឋបាលរបស់ខ្លួន។



IV. សមាសភាពការិយាល័យក.ឆ.ជ

សមាសភាពការិយាល័យក.ឆ.ខ

ប្រធាន

លោកស្រី អ៊ុង វ៉ាដា

អគ្គលេខាធិការរង

លោកស្រី ប៉ែន គីមនី

អនុប្រធាន

លោកស្រី អ៊ូ សារ៉េន

លោកស្រី កោះ ស៊ីលាភ

ហិរញ្ញិក

លោកស្រី ហៃម ណារី

អគ្គលេខាធិការ

លោកស្រី ផៃ ស៊ីឡេន

ហិរញ្ញិករង

លោកស្រី រៀល ណារី

គាំទ្រដោយ

ជំនួយការកម្មវិធីរបស់UNFPA

លោកងួន ប្រុស